



មានអារម្មណ៍កាន់តែអាក្រក់? មានអ្វីផ្លាស់ប្តូរ? និយាយជាមួយយើង។

អ្នកស្គាល់ខ្លួនឯង និងសមាជិកគ្រួសាររបស់អ្នកបានល្អបំផុត ហើយប្រហែលជាកត់សម្គាល់ការផ្លាស់ប្តូរមុនពេលយើងធ្វើ។ ប្រសិនបើអ្នកសម្គាល់ឃើញការផ្លាស់ប្តូរ មានអារម្មណ៍កាន់តែអាក្រក់ ឬព្រួយបារម្ភ ប្រាប់យើងភ្លាម ហើយយើងនឹងជួយ។ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែ សូមសួរពួកយើង នោះយើងនឹងរៀបចំមួយ។

1

ប្រាប់គិលានុបដ្ឋាយិកាឬគ្រូពេទ្យ។
ពួកគេនឹងបញ្ចប់ការវាយតម្លៃ និងឆ្លើយតបទៅនឹងកង្វល់របស់អ្នក។

▼ ប្រសិនបើអ្នកនៅតែព្រួយបារម្ភ៖

2

សុំនិយាយជាមួយគិលានុបដ្ឋាយិកាដែលទទួលបានបន្តកពាក់ផ្លាកសញ្ញា ក្រហម និងស។
ពួកគេនឹងបញ្ចប់ការវាយតម្លៃជាមួយវេជ្ជបណ្ឌិតជាន់ខ្ពស់ និងឆ្លើយតបទៅនឹងកង្វល់របស់អ្នក។

▼ ប្រសិនបើអ្នកនៅតែព្រួយបារម្ភ៖

3

ទូរស័ព្ទទៅលេខ 9554 8329 (Dandenong) នៅពេលណាក៏បាន។
សមាជិកជាន់ខ្ពស់នៃមន្ទីរពេទ្យនឹងផ្តល់ជំនួយដើម្បីដោះស្រាយ កង្វល់របស់អ្នក។

👉

ប្រសិនបើអ្នកត្រូវការជំនួយជា
បន្ទាន់ សូមចុច កណ្តឹង
សង្គ្រោះបន្ទាន់



ស្តេនទូរសព្ទរបស់អ្នក
នៅទីនេះដើម្បីអានជា
ភាសារបស់អ្នក។

